





PATIENT FORM – 47

Patient Number 47	Gender Male ប្រុស	R L
Family Name och	Given Name/s: {Given Name/s: (KH/EN):6}	
Age ear	Patient has TB: No	
Province Kampong Cham	District: Cheung Prey	
Village n/a	Commune: n/a	
Reason for visit Cataract កន្ទុយផ្លែន Eyes Blurry Distance មើលឆ្ងាយព្រិល Eyes Blurry Reading មើលជិតព្រិល Eyes Itchy (Both) រមាស់ភ្នែកសងខាង Eyes Tearing (Both) ហូរទឹកភ្នែកសងខាង Eyes Pain/Discomfort (Both) ឈឺភ្នែក ឬ រកាំ (សងខាង) High Blood Pressure លើសឈាម Arthritis ឈឺសន្លាក់ ហ៊ាត ចុកប្រពះ ឈឺបំពង់ក ហូបអីអូលៗបំពង់ក ឈឺតំរងនោម		
Mobile Number n/a		

PRE-SCREENING

UNAIDED / AIDED VA	RE 6/	LE 6/
PINHOLE VA	RE 6/	LE 6/
	RE LE RE LE RE LE RE LE	
IOP		
TIME		
ANTI-GLAUCOMA TX	DIAMOX	ALPHAGAN COMBIGAN
AUTO-Ks	RE 6/	LE 6/
AUTO Rx	RE 6/	LE 6/
R - Type of Cataract	L - Type of Cataract	
		
R Posterior	L Posterior	
<input type="checkbox"/> R CATARACT EXTRACTION	<input type="checkbox"/> L CATARACT EXTRACTION	
<input type="checkbox"/> R PTERYGIUM	<input type="checkbox"/> L PTERYGIUM	
<input type="checkbox"/> R TRACHOMA REPAIR	<input type="checkbox"/> L TRACHOMA REPAIR	
<input type="checkbox"/> R OTHER SURGERY	<input type="checkbox"/> L OTHER SURGERY	
Optomo Initials		

REFRACTION



SUBJ Rx	RE 6/ Add +	LE 6/ Add +
<input type="checkbox"/> GLASSES DISPENSED	<input type="checkbox"/> PRESCRIPTION GIVEN FOR UPDATE ELSEWHERE	
Other Comments:		

PATIENT FORM – 47

Medical History

Heart Disease including

Chest Pain		Hypertension		Shortness of breath	
------------	--	--------------	--	---------------------	--

Respiratory History including

Asthma		Cough		COPD	
--------	--	-------	--	------	--

Metabolic History including

Diabetes		Thyroid Disease		Kidney Failure	
----------	--	-----------------	--	----------------	--

Infections including

Skin		HIV		Hepatitis		Pulmonary TB	
------	--	-----	--	-----------	--	--------------	--

Additional History

Medications		Operations	
Mental Health		Allergies	

Tests

O2 Saturation		Temperature		Fasting Glucose	
BP		Pulse Rate		Heart Sound	

Other tests:

CXR		E.C.G.		Blood test	
-----	--	--------	--	------------	--

Clinical Examination

CVS		Respiratory		Anaemic/Jaundice	
Medications Dispensed					

Surgery Status

Can lay down for an hour		Is patient fit for surgery	
Patient needs to be reviewed for			

Consent to Eye Examination – Treatment – Surgery

Patient, Parent or Guardian was asked in the Khmer language if they agree/consent to examination and treatment of their eyes, or child's eyes, including placing of drops in to the eye and surgery if required, by the Cambodia Vision Ophthalmic Team. And in witness thereof Patient's or Guardian's signature or Mark/Thumb Print. All information is based on the persons Cambodian National Identity Card, where available, or oral enquiry of the person by the Cambodian registration team member.

Patient, Parent, or Guardian AGREES/CONSENTS to all of the above, Signed on 20/10/2024